

សេចក្តីល្បង



តើលោកអ្នកមានធ្លាប់គិត(សង្ស័យ)ថា
កាលណាលោកអ្នករីកចម្រើននៅក្នុងជីវិតគ្រិស្តបរិស័ទ
នោះការល្បងនឹងរលាយបាត់ទៅដែរឬទេ?
តាមពិតទៅវាមិនមែនដូច្នោះទេ។
ព្រះយេស៊ូវក៏រងទុក្ខលំបាកពីការល្បងដូចគ្នានោះដែរ
ប៉ុន្តែព្រះអង្គមិនដែលធ្វើបាបសោះ។ ទ្រង់បានយកឈ្មោះសេចក្តីល្បង
ដោយរួមជាមួយព្រះបិតា!

គ្រិស្តបរិស័ទភាគច្រើនជួបប្រទះនូវការល្បងដូចខាងក្រោម៖
ភាពអាត្មានិយម ភាពលោភលន់ ភាពត្រេកត្រអាល ការស្រឡាញ់ប្រាក់
សម្លាប់ ការប្រពៃណីនិយមជាដើម។
តើលោកអ្នកធ្លាប់ជួបប្រទះនូវការល្បងបែបណាដែរ?

ព្រះគម្ពីរបានចែងយ៉ាងច្បាស់ថា
អ្នករាល់គ្នាអាចយកឈ្មោះរាល់ទាំងការល្បងបាន

បើសិនជាចិត្តរបស់អ្នករាល់គ្នាពិតជាចង់យកឈ្មោះ
និងស្វែងរកព្រះគុណរបស់ព្រះជាម្ចាស់ ឱ្យជួយដល់អ្នករាល់គ្នា។ សូមមើល
១កូរិនថូស ១០:១៣ ដើម្បីទទួលបានចម្លើយ។

- ១. គ្រប់គ្នាសុទ្ធតែមានបទពិសោធន៍នៃការល្បង។ ពិត /
- មិនពិត២. ការយកឈ្មោះលើការល្បងវាមិនអាចទៅរួចទេ ។ ពិត /
- មិនពិត៣. ព្រះជាម្ចាស់នឹងជួយខ្ញុំឱ្យយកឈ្មោះលើការល្បង។ ពិត /
- មិនពិត៤. ព្រះជាម្ចាស់នឹងឱ្យខ្ញុំមានផ្លូវអាចគេចផុតពីការល្បង។ ពិត /
- មិនពិត៥. ព្រះជាម្ចាស់ទ្រាំទ្រនូវការល្បងបាន ចំណែកខ្ញុំវិញអត់ទេ ។ ពិត / មិនពិត

ជារឿយៗ ការល្បងកើតមាននៅពេលដែលយើងនឹកស្មានមិនដល់។
ពេលខ្លះ ការល្បងនោះក៏ខ្លាំង បន្ទាប់ពីយើងទើបតែមានបទពិសោធន៍
ខាងវិញ្ញាណផ្ទៃមួយ (ឧទាហរណ៍ ការល្បងរបស់ព្រះយេស៊ូវ
ដែលមានចែងនៅក្នុងម៉ាថាយ ៤:១-១១)។ ការយល់ដឹង
និងការអនុវត្តគោលការណ៍ខាងក្រោមនេះ
នឹងជួយលោកអ្នកឱ្យទទួលបានជ័យជម្នះដ៏ពិតប្រាកដ។

របៀបយកឈ្មោះលើសេចក្តីល្បង

- ១. ទទួលស្គាល់ប្រភពនៃសេចក្តីល្បង
តើលោកអ្នកធ្លាប់មើលកីឡាករត្រីកយីតប្រកួតដែរឬទេ?
អ្នកវាយកូនបាល់ត្រូវតែប្រឈមមុខនឹងអ្នកគប់បាល់
ហើយមិនត្រូវរត់ចេញពីបាល់ជាដាច់ខាត។ ដូចគ្នានេះដែរ
ការល្បងជាធម្មតា គឺត្រូវប្រឈមមុខ និងទទួលស្គាល់ការពិត។
ប្រភពនៃការល្បងអាចមានផ្សេងៗគ្នា។

សុខភាពមិនល្អ លោកអេលីយ៉ាចុះចាញ់ ដោយព្រោះតែលោកអស់កម្លាំង
និងល្វើយ។ តើព្រះជាម្ចាស់បានធ្វើអ្វីខ្លះ
ដើម្បីជួយឱ្យលោកមានកម្លាំងឡើងវិញ? ១៣ដង្វារការក្សត្រ១៩:៤៤ទៅ។

ជំងឺ និង ការធុញថប់អស់កម្លាំង
នៅពេលដែលលោកអ្នកបានធូរស្បើយហើយ

រំពឹងនោះនឹងជួយឱ្យលោកអ្នកអាចយកឈ្នះលើការល្អៗបានដែរ។
ចូរសម្រាកឱ្យបានគ្រប់គ្រាន់!

សេចក្តីបង្ហាញតាមនិស្ស័យពិភពលោក

ពេលខ្លះចិត្តបំណងប្រាថ្នានោះ អាចជាការអាក្រក់
ហើយយើងមានតែបន្ទោសខ្លួនឯង។
តើការល្អៗអ្វីដែលលោកអ្នកបានជួបដោយផ្ទាល់?
ខ្លះ? _____

ត្រូវបដិសេធចោលការល្អៗទាំងនោះ។ សូមអាន យេរេមា ១៧:៩និង១០

សាតាំង និងអារក្ស អារក្ស
ឬបក្សពួករបស់វាប្រហែលជាកំពុងតែរំខានយើង
តែយើងត្រូវតែបដិសេធពួកវាចោល។ តើអារក្សសាតាំងប្រើអ្នកណា
ដើម្បីឱ្យយើងព្រះយេស៊ូ? សូមមើល ម៉ាថាយ ១៦:២៣។

យ៉ាកុប ៤:៧ «ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយគេស្តីនឹងអារក្សចុះ នោះ
វានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។ »

២. អនុវត្តជំនឿរបស់លោកអ្នក

១ យ៉ូហាន ៥:៤ «ព្រោះអស់អ្នកដែលកើតមកពីព្រះ សុទ្ធតែឈ្នះលោកីយ៍នេះ
ឯជ័យជម្នះដែលបានឈ្នះលោកីយ៍ នោះគឺជំនឿរបស់យើង។»

ជំនឿគឺជាការទុកចិត្តលើសមត្ថភាពរបស់ព្រះជាម្ចាស់
សម្រាប់ការដោះស្រាយស្ថានភាពទាំងនេះ។ ឧទាហរណ៍៖
ពេលឡើងជិះយន្តហោះ ខ្ញុំទុកចិត្តលើយន្តហោះ និងអាកាសយានិក
ថានឹងនាំខ្ញុំទៅដល់គោលដៅដែលខ្ញុំចង់ទៅ។
ពេលខ្លះយើងជួបខ្យល់បោកបក់ប៉ះ ប៉ុន្តែ
វាមិនបានធ្វើឱ្យយន្តហោះនោះធ្លាក់នោះឡើយ។

ក៏មានខ្យល់បោកបក់មកបក់ប៉ះជំនឿរបស់យើងដែរ
នៅពេលដែលយើងគយុទ្ធទាស់នឹងទម្លាប់នៃការប្រព្រឹត្តិបាប
ប៉ុន្តែការស្និទ្ធនោះនឹងស្រាកស្រានទៅវិញ
នៅពេលណាដែលយើងថ្វាយបំណងចិត្តរបស់យើងនៅក្រោមការដឹកនាំរបស់
ព្រះជាម្ចាស់។ ១ យ៉ូហាន ៥:១៣-១៥

៣. អនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ព្រះគម្ពីរ) ។

ព្រះគម្ពីរអាចក្លាយទៅជាការប្រជុំរឿងនិទាន
និងសុភាសិតដែលគ្មានជីវិត ឬម្យ៉ាងទៀតព្រះគម្ពីរអាចមានជីវិតរស់
និងមានប្រសិទ្ធភាព។ តើគម្ពីរ អេភេសូរ ៦:១៧
និងឧបន្ទាប់បានរៀបរាប់យ៉ាងដូចម្តេច?

ស្តេចដាវីឌមានបន្ទូលថា៖ «ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គទុកនៅក្នុង
ចិត្តដើម្បីកុំឱ្យទូលបង្គំប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ។ ទំនុកដំកើង
១១៩:១១ មានពេលជាច្រើននៅក្នុងជីវិតគ្រិស្តបរិស័ទរបស់ខ្ញុំ
ពេលដែលខ្ញុំរៀនតាមរបៀបនៅក្នុងឧកម្មវិធីផ្សេងៗ

ដើម្បីគយុទ្ធនឹងការល្អៗ

ប៉ុន្តែខ្ញុំតែងតែបរាជ័យនៅពេលដែលខ្ញុំយកឧកម្មវិធីទាំងនោះមកប្រើ។
ជាការដែលបាក់ទឹកចិត្ត ប៉ុន្តែខ្ញុំយល់ឃើញថា
វាមានប្រយោជន៍ណាស់នៅក្នុងការចងចាំឧកម្មវិធីដែលទាក់ទងទៅនឹងការ
ល្អៗ និងរក្សាឧកម្មវិធីទាំងនោះទុកក្នុងដួងចិត្តខ្ញុំ។ ព្រះយេស៊ូ
ក៏អនុវត្តគោលការណ៍នេះដែរ ដើម្បីឆ្លើយតបនឹងការល្អៗទាំងបី
ដែលមាននៅក្នុងម៉ាថាយ ៤:៤, ៧, ១០។
សូមធ្វើលំហាត់នេះ ដោយគូរបន្ទាត់គគ្គាប់ ទៅឧកម្មវិធីណាដែលត្រឹមត្រូវ ។

ប្រភេទនៃការល្បង	ឧកម្មវិធីសម្រាប់សិក្សា
ភាពឯកោ	លូកា ១១:៤ (ក)
ការភ័យខ្លាច	លូកា ៦:២៧
សេចក្តីអំនួត	អេភេសូរ ៤:២៩ ក
សម្តាប់	លូកា ១៤:១១
ការមិនអត់ទោស	ហេព្រើរ ១៣: ៥ ខ
ការនិយាយដើម	យ៉ូហាន ១៤:២៧

សូមសរសេរឧកម្មវិធីផ្សេងទៀត ដែលលោកអ្នកចង់ដាក់បន្ថែមចូលតារាង។

ជំនឿជាការឆ្លើយតបជាវិជ្ជមានចំពោះការល្បង
ដោយការដកស្រង់ចេញពីព្រះគម្ពីរ ។ ឧទាហរណ៍៖
បើលោកអ្នកមានបញ្ហាជាមួយនឹងភាពឯកោ សូមនិយាយថា៖

កូនសូមអរព្រះគុណព្រះអង្គ ដែលទ្រង់មានបន្ទូលថា ទ្រង់នឹងមិនដែល
បាត់ចេញពីកូន ឬ បោះបង់កូនចោលឡើយ។ (ហេព្រើរ ១៣:៥ ខ)

៤. ដើរដោយព្រះវិញ្ញាណ

មានន័យថា
ត្រូវតែអនុញ្ញាតឱ្យព្រះជាម្ចាស់គ្រប់គ្រងលើជីវិតរបស់លោកអ្នកជានិច្ច។

«ប៉ុន្តែខ្ញុំសូមជម្រាបថា ចូរដើរដោយព្រះវិញ្ញាណ

មិនត្រូវបំពេញសេចក្តីបំងំប្រាថ្នារបស់សាច់ឈាមឡើយ។» កាឡាទី ៥:១៦

ដូច្នេះសូមកុំអានអ្វីដែលមិនល្អ រាប់អានមនុស្សដែលមិនល្អ
ឬមើលកម្មវិធីទូរទស្សន៍ដែលគ្មានប្រយោជន៍ និងគុណតម្លៃ
ព្រោះវាអាចធ្វើឱ្យចិត្តអ្នកបើកសម្រាប់ការល្បងបាន។ ខ១៦
បើតាមន័យត្រង់ មានន័យថា "រស់នៅឱ្យស្របតាមព្រះវិញ្ញាណ
នោះនឹងមិនបំពេញតាមបំណងចិត្តលោភលន់របស់និស្ស័យលោកីយ៍ទៀត
ឡើយ ។ ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់
ដែលទ្រង់ប្រទានព្រះអង្គដ៏ជាជំនួយ ដែលជួយការពារដល់លោកអ្នក ។

តើលោកយ៉ូសែបបានចៀសផុតពីការល្បងខាងកាមគុណយ៉ាងដូចម្តេច?
លោកុហ្សគ្គី ៣៩:៦១២

៥. សរសើរតម្កើងព្រះជាម្ចាស់ជានិច្ច

កិច្ចការចុងក្រោយដែលខ្ញុំចង់ធ្វើ
នៅពេលដែលខ្ញុំប្រឈមនឹងការល្បង គឺសរសើរតម្កើងព្រះជាម្ចាស់។
ប៉ុន្តែអ្វីដែលខ្ញុំត្រូវធ្វើបន្ទាប់មកទៀតនោះ
គឺជំនឿដែលបង្ហាញចេញជាសកម្មភាព។ ហេព្រើរ ១៣:១៥ រៀបរាប់ពី
«តង្វាយនៃការសរសើរតម្កើង» ដល់ព្រះជាម្ចាស់ ។
ជួនកាលយើងត្រូវជំនះ(ថ្វាយតង្វាយ) ដើម្បីសរសើរតម្កើងព្រះជាម្ចាស់
ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ
ដូចគ្នាទៅនឹងការអរព្រះគុណព្រះអង្គដែរ។
មានបទចម្រៀងមួយបទគាំងពីយូរមកហើយ ដែលច្រៀងថា៖
«សូមរាប់ព្រះពររបស់អ្នក ទៅតាមឈ្មោះម្តងមួយៗ នោះអ្នកនឹងភ្ញាក់ផ្អើល
នូវអ្វីដែលព្រះអម្ចាស់បានធ្វើការសម្រាប់អ្នក» ។

សេចក្តីសន្និដ្ឋាន

នៅពេលដែលយើងបរាជ័យ យើងមិនត្រូវភក់ស្លុតនោះឡើយ
ក៏កុំមានការចោទប្រកាន់ខ្លួនឯងនោះដែរ។ យើងត្រូវផ្លាស់ប្រែបន្តិចម្តងៗ
និងរីកចម្រើនទៅតាមដំណាក់កាល។ ជាការដែលមានប្រយោជន៍ណាស់
នៅក្នុងការរទ្ធផលខុសត្រូវចំពោះមិត្តម្នាក់ ឱ្យមានភាពចាស់ទុំ
យល់ដឹងពីផ្នែកនៃការឈ្លងរបស់យើង ។ សូមធ្វើការលន់ក្តី
និងថ្វាយភាពបរាជ័យរបស់លោកអ្នកទៅព្រះជាម្ចាស់ចុះ
រួចទទួលយកនូវការអត់ទោសរបស់ព្រះអង្គ ដោយជំនឿ។
“ប្រសិនបើយើងលន់ក្តីបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យ
ស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង
ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។” ១ យ៉ូហាន ១:៩ ។